

មកដឹងតាមរយៈតុក្កតា

មើលកាំជ្រួចជាមួយនឹងសម្លៀកបំពាក់យូកាតា



និមិត្តសញ្ញាតំណាងឱ្យរដូវក្ដៅនៃប្រទេសជប៉ុនដែលគេនឹកឃើញទៅដល់មុនគេគឺកាំជ្រួចដ៏ស្រស់ស្អាតដែលបង្ហាញឡើងនៅលើផ្ទៃមេឃពេលយប់។ ការស្លៀកសម្លៀកបំពាក់យូកាតានិងជីមបេដើម្បីចូលរួមពិធីបុណ្យបាញ់កាំជ្រួចក៏ជាភាពសប្បាយរីករាយមួយសម្រាប់រដូវក្ដៅនៅប្រទេសជប៉ុនផងដែរ។ នៅក្នុងរបៀបស្លៀកសម្លៀកបំពាក់យូកាតា វិធីស្លៀកពាក់ដោយ “ស្តាំទៅមុខ” គឺមានន័យថាជំហូរត្រូវសម្រួលតម្រូវខាងដែលកាន់នៅដៃស្តាំទៅខាងមុខជាមុន រួចគ្របខាងឆ្វេងទៅលើនោះ។ ផ្ទុយទៅវិញ វិធីស្លៀកពាក់ដោយ “ឆ្វេងទៅមុខ” គឺប្រើនៅពេលស្លៀកសម្លៀកបំពាក់គឺមុំណាច់ពោះអ្នកដែលបានចែកឋានទៅ ដូច្នេះ នោះមិនមែនជាប្រផ្នូលល្អទេ។ យូកាតាគឺងាយស្រួលស្លៀកពាក់ ដូច្នេះសូមអ្នកសាកល្បងស្លៀកសម្លៀកបំពាក់នេះ ដោយប្រុងប្រយ័ត្នចំពោះវិធីស្លៀកពាក់ដែលបានរៀបរាប់ខាងលើ។


“Tomo” ត្រូវបានបោះពុម្ពផ្សាយជាភាសាជប៉ុនដែលភ្ជាប់ដោយសម្លេងអាន និង ជាភាសាចំនួនទៀត (វៀតណាម ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ ខ្មែរ មីយ៉ាន់ម៉ា ម៉ុងហ្គោលី និងអង់គ្លេស) ដើម្បីផ្តល់ព័ត៌មានដែលមានប្រយោជន៍សម្រាប់ការរស់នៅក្នុងប្រទេសជប៉ុននិងផ្តល់នូវគន្លឹះនានាសម្រាប់ការសិក្សាភាសាជប៉ុន។

(<https://www.jitco.or.jp/ja/tomo/>)





តើយើងត្រូវប្រុងប្រយ័ត្នចំពោះអ្វីខ្លះ ទាក់ទងនឹង “គណនីធនាគារ” ...?



គណនីធនាគារគឺជាបាច់ខ្លាំងសម្រាប់ការរស់នៅក្នុងប្រទេសជប៉ុន។ គណនីធនាគារគឺមិនត្រឹមតែសម្រាប់ធ្វើនិងសន្សំប្រាក់នោះទេ ប៉ុន្តែ ក៏ត្រូវបានប្រើប្រាស់ដើម្បីទូទាត់ប្រាក់ផ្សេងៗដូចជាការទទួលប្រាក់បៀវត្សការងារប្រាក់ទៅក្រៅប្រទេសជាដើមផងដែរ។ សូមអ្នកប្រុងប្រយ័ត្នកុំឱ្យធ្វើបាត់សៀវភៅធនាគារឬកាតធនាគារ ហើយនៅពេលមិនប្រើ សូមអ្នករក្សាទុកវត្ថុទាំងនោះឱ្យបានខ្ជាប់ខ្ជួន។

ក្នុងករណីណាមួយខាងក្រោម អ្នកត្រូវទាក់ទងទៅទីកន្លែងដែលអ្នកបានបង្កើតគណនីធនាគារ (ស្ថាប័នហិរញ្ញវត្ថុដូចជា ធនាគារជាដើម)។

☑ ពេលអ្នកបានផ្លាស់ប្តូរអាសយដ្ឋាន រយៈពេលស្នាក់នៅ ឬ


លក្ខណៈសម្បត្តិស្នាក់នៅ



☑ ពេលអ្នកបានលាឈប់ពីការងារ




☑ ពេលបានធ្វើឱ្យបាត់សៀវភៅធនាគារឬកាតធនាគារ



☑ ពេលអ្នកធ្វើមាតុភូមិនិវត្តន៍



នៅស្ថាប័នហិរញ្ញវត្ថុមួយចំនួន ក្រោយបានបញ្ចប់រយៈពេលស្នាក់នៅ អ្នកនឹងមិនអាចធ្វើប្រតិបត្តិការដកប្រាក់ពីគណនីឬប្រើប្រាស់បានទេ។ នេះគឺដើម្បីទប់ស្កាត់កុំឱ្យមានការប្រើប្រាស់គណនីដែលត្រូវបានផ្ទេរដោយខុសច្បាប់សម្រាប់ប្រព្រឹត្តបទឧក្រិដ្ឋពិសេសជាដើម។ ដូច្នេះ នៅពេលអ្នកពន្យាររយៈពេលស្នាក់នៅក្នុងប្រទេសជប៉ុនដោយផ្លាស់ប្តូរលក្ខណៈសម្បត្តិស្នាក់នៅជាដើម សូមអ្នកជូនដំណឹងទៅកាន់ស្ថាប័នហិរញ្ញវត្ថុកុំខានឱ្យសោះ។ ករណីគ្មានការជូនដំណឹង អ្នកអាចនឹងមិនអាចដកប្រាក់បានទេ ទោះនោះជាគណនីរបស់អ្នកក៏ដោយ រហូតដល់ពេលអាចបញ្ជាក់ថាអ្នកពិតជាមានលក្ខណៈសម្បត្តិស្នាក់នៅត្រឹមត្រូវ ដូច្នេះ សូមអ្នកប្រុងប្រយ័ត្នឱ្យបានគ្រប់គ្រាន់ចំពោះចំណុចនេះ។



ទង្វើខាងក្រោមគឺជាបទឧក្រិដ្ឋ !



- ការលក់ ផ្ទេរ ឬ ឱ្យអ្នកដទៃខ្ចីសៀវភៅធនាគារឬកាតធនាគារ គឺជាបទឧក្រិដ្ឋ។ ម្យ៉ាងទៀត ការប្រាប់អំពីព័ត៌មានដើម្បីចូលប្រើប្រាស់សេវាធនាគារតាមអ៊ីនធឺណិត ដោយអនុញ្ញាតឱ្យអ្នកដទៃប្រើប្រាស់គណនីរបស់ខ្លួន ក៏ជាបទឧក្រិដ្ឋដែរ។ ទោះជាមានសារបង្ហាត់ថា “ទិញគណនីធនាគាររបស់អ្នកក្នុងតម្លៃខ្ពស់” ជាដើមនៅលើបណ្តាញសង្គម(SNS)ដូចជាហ្វេសប៊ុកជាដើម អ្នកមិនត្រូវឆ្លើយតបទេ។
- អ្នកមិនត្រូវចូលរួមពាក់ព័ន្ធនឹងការក្លែងបន្លំកាតធនាគារ ប័ណ្ណឥណទាន ប័ណ្ណឥណទានជាដើមទេ។ ការយកប័ណ្ណដែលបានក្លែងបន្លំជាប់តាមខ្លួន និង ការប្រើប្រាស់ប័ណ្ណក្លែងក្លាយក៏ជាបទឧក្រិដ្ឋដែរ។
- អ្នកមិនត្រូវប្រើប្រាស់ “ធនាគារក្រោមដី” ដែលផ្តល់សេវាកម្មប្រើប្រាស់ទៅក្រៅប្រទេស ដោយមិនបានចុះអាជ្ញាប័ណ្ណឬទទួលបានការចុះបញ្ជីចាំបាច់នានានោះទេ។
- អ្នកមិនត្រូវចូលរួមពាក់ព័ន្ធនឹងប្រតិបត្តិការដែលត្រូវបានសង្ស័យថាជាការបង្វែរទិសដៅccធ្វើឱ្យមិនអាចរកឃើញអ្នកដែលមានប្រាក់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ និងរត់គេចពីការស៊ើបអង្កេតនោះទេ(ការលាងប្រាក់កខ្វក់)។

សូមប្រុងប្រយ័ត្ន !

- ⚠ មន្ត្រីរាជការនៅស្ថាប័នរដ្ឋ ភ្នាក់ងារប៉ូលិស និងបុគ្គលិកធនាគារជាដើម នឹងមិនសួរឱ្យអ្នកប្រាប់អំពីលេខកាតឬលេខសម្ងាត់នៃកាតធនាគាររបស់អ្នកជាដាច់ខាត។
- ⚠ បើអ្នកប្រព្រឹត្តទង្វើល្មើសច្បាប់ដូចជាផ្ទេរគណនីទៅឱ្យអ្នកដទៃជាដើម ករណីខ្លះ អ្នកនឹងមិនអាចបន្តស្នាក់នៅក្នុងប្រទេសជប៉ុន ឬ ចូលមកក្នុងប្រទេសជប៉ុនបានទៀតទេ។

出典：金融庁 HP (<https://www.fsa.go.jp/user/livinginjapan.html>) を基に JITCO が作成

とと

2025年7月 夏季号

2025年7月1日発行

発行

電話

JITCO ホームページ

公益財団法人 国際人材協力機構 (JITCO)
総務部広報室
〒108-0023
東京都港区芝浦2-11-5
五十嵐ビルディング
03-4306-1166 (ダイヤルイン)
<https://www.jitco.or.jp/>

